



ព្រះរាជៈនាមប្រុកខ្លួន  
ចាតិ៖ នៅតីវា ព្រះមហាស្សើ

## ភាគទី២ និងទី៣

ବେଳେ: ୧୦ ଟଙ୍କା ମୁଣ୍ଡିଲ୍ ପାଇଁ

କବିତା ପ୍ରକାଶନ

୧୮

କାମଜ୍ଞେତିତରୀଯକ୍ଷର୍ମବ୍ୟକ୍ତିରେ ଶିତକ୍ଷେପନକୁ ହେଲୁଛି ଏହାରେ କାମଜ୍ଞେତିତରୀଯକ୍ଷର୍ମବ୍ୟକ୍ତିରେ ଶିତକ୍ଷେପନକୁ ହେଲୁଛି

អត្ថបាលមួយគ្នាតាមច្បាស់ជាមុន និងទីក្រុងពេលវេលា

Digitized by srujanika@gmail.com

ଶ୍ରୀମତୀ କଣ୍ଠାନ୍ଦୁ

- បានយើង្ហាមដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា
  - បានយើង្ហាមរាជក្រឹត្យលេខ ៩៨/រកត/១៩៩៨/ពន ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តីពីការរំពេងរាំងរាជក្រឹត្យជាលិខិត នៃព្រះរាជាណាចក្រកម្ពុជា
  - បានយើង្ហាមរាជក្រឹត្យលេខ ០៩/នស/៥៤ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៨ ស្តីពីការរំពេងរាជក្រឹត្យជាលិខិត នៃពណ៌រដ្ឋមន្ត្រី
  - បានយើង្ហាមរាជក្រឹត្យលេខ ៩៨/រកម/០១៩៩/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតក្រសួងនៃសង្គមវិវាទ
  - បានយើង្ហាមអនុក្រឹត្យលេខ ២០ អនក្រ/បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ស្តីពីការរំពេងរាជក្រឹត្យជាលិខិត នៃសំគាល់នៃការងារជាភីអាជីវកម្ម និងការបង្កើតក្រសួងនៃសង្គមវិវាទ
  - បានយើង្ហាមអនុក្រឹត្យលេខ ៣៤ អនក្រ/បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរំពេងរាជក្រឹត្យជាលិខិត នៃសំគាល់នៃការងារជាភីអាជីវកម្ម និងការបង្កើតក្រសួងនៃសង្គមវិវាទ
  - បានយើង្ហាមអនុក្រឹត្យលេខ ២៦ អនក្រ/បក ចុះថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០០០ ស្តីពីការរំកសំរូមមុខងារ និងការកិច្ច និងការបង្កើតក្រសួងនៃក្រុមអ្នកឆ្វោង និង នាយកដ្ឋាននៃហប្រពិបត្តិការអន្តោជាតិ និងអាសយ៍ និងការបង្កើតក្រសួង នៃសង្គមវិវាទ
  - យោងការសំណើនាចំណាច់នៃការងារ

សេចក្តី**ចារ្យក្រោះ ១ :-**

ប្រវិជ្ជានេដើម្បីរាយកដ្ឋាននៃជាល និងបិរញ្ញាណ្នូរបស់ក្រសួងនេះទៅលើ ទៅដាក់អគ្គនាយកដ្ឋាន នៃជាល និងបិរញ្ញាណ្នូរ។

**ចារ្យក្រោះ ២ :-**

អគ្គនាយកដ្ឋាននៃជាល និងបិរញ្ញាណ្នូរ ទទួលបន្ទុក : ត្រូវបង្រៀនការងារនៃជាល ចុកសុប្រាយការណ៍ ឯកសារ ឬគុណិត ដែលការ ហិរញ្ញាណ្នូរ សំភារ់បិរញ្ញា នារើពីកំណើ ការងារបណ្តុះបណ្តាល ក្របខណ្ឌក្រសួង ការងារសិក្សាស្រោច្រាវ និងសុពលភាពការងារ សំរបសំរូលភាគចំសកម្មភាពជាល នៅក្នុងក្រសួងជាមួយបណ្តា អនុការមួលដ្ឋានខេត្ត-ក្រោង និងជាមួយបណ្តាប្រកសួងនៅក្នុង ។

អគ្គនាយកដ្ឋាននៃជាល និងបិរញ្ញាណ្នូរ ដីកសាំដោយអគ្គនាយក ០១រូប និងអមដោយ អគ្គនាយកនៃជាន់នូយការពាមការចំណាំ ។

អគ្គនាយកដ្ឋាននៃជាល និងបិរញ្ញាណ្នូរបស់ក្រសួងនេះទៅលើ មាននាយកដ្ឋានចំណាំ ៧នាទី ០៣ ។

១- នាយកដ្ឋាននៃជាល និងកិច្ចការទូទៅ

២- នាយកដ្ឋានឬគុណិត និងអភិវឌ្ឍន៍នៃជាន់នូយការពាមការ

៣- នាយកដ្ឋានគណកម្មយោះ និងបិរញ្ញាណ្នូរ ។

**ចារ្យក្រោះ ៣ :-**

នាយកដ្ឋាននៃជាល និងកិច្ចការទូទៅ មានការកិច្ច ៩ ។

- សំរបសំរូលកិច្ចការរបស់ក្រសួងនៅជាលការណ៍ និងរការងារកំណើនជាមួយនឹងអនុការមួលដ្ឋាន ក្រោមចំណាំ

- ត្រូវបង្រៀននិងចារៈនកសារនៃជាល និងក្រសួងនេះទៅលើ ។

- ត្រូវបង្រៀនការងារទៅការក្រសួងក្រសួង និងទំនាក់ទំនងធនធានរបស់ក្រសួង ។

- ធនធាន និងធ្វើឱ្យការណ៍ការងារ និងសកម្មភាពជាល និងក្រសួងនេះទៅលើ ។

នាយកដ្ឋាននៃជាល និងកិច្ចការទូទៅ ដីកសាំដោយប្រធាននាយកដ្ឋាន ០១ រូប និងអមដោយ អនុប្រធាននាយកដ្ឋានជាន់នូយការ ពាមការចំណាំ ។

ଶାର୍କା ୯

នាយកដ្ឋានបច្ចុប្បន្ន និងអភិវឌ្ឍន៍ជាមួយ នាយករដ្ឋមន្ត្រី និងក្រសួង

- ត្រូវប់ត្រង់ដើរអ្នកជាលំដាប់ មន្ទីរការណ៍ការរោបស់ព្រៃស្ថិន ដោយទំនាក់ទំនងជាមួយអ្នកលេខាជិកជាត់នៅ
  - មុខងារណាត់រៀបចំសារណ៍ការរោបស់ព្រៃស្ថិន
  - ឯកសារសារណ៍ការរោបស់ព្រៃស្ថិន
  - ធ្វើកម្មិតផែនធម៌កម្ពុជា និងនឹងជាន់មន្ត្រីរោបស់ព្រៃស្ថិន
  - រាយការណ៍ត្រូវការភ្លើងការបណ្តុះបណ្តាលបុគ្គលិក
  - ឯកសារសារណ៍ការរោបស់ព្រៃស្ថិន និងបន្ទី ដោយសហការជាមួយអ្នកជាត់នៅក្នុង និងអ្នកលេខាជិកជាត់នៅ
  - ឯកសារសារណ៍ការរោបស់ព្រៃស្ថិន និងបន្ទី ដោយសហការជាមួយអ្នកជាត់នៅក្នុង និងអ្នកលេខាជិកជាត់នៅ
  - ឯកសារសារណ៍ការរោបស់ព្រៃស្ថិន និងបន្ទី ដោយសហការជាមួយអ្នកជាត់នៅ
  - ត្រូវប់ត្រង់ការរោបស់ព្រៃស្ថិន
  - ទទួលកិច្ចការរើសរាយស៊ី និងជោរង់។

នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ផែនជានេស្ស ដើរការណ៍ដោយប្រធាននាយកដ្ឋាន ០១ រូ និង  
អមដោយអនុប្រធាននាយកដ្ឋានជាថីនូយការ តាមការចំណេះ។

ଶ୍ରୀକୃଷ୍ଣ

នាយកដ្ឋានគណន៍យុវ និងបិរាណភ្នែក មានការកិច្ច ៖

- លើកដែលរាយជីវិការក្រសួង និងតាមដានរឿងការប្រតិបត្តិ
  - ប្រមូលចំណុល់ខោយបានសម្របតាមឆ្នាប់បិរញ្ញវត្ថុ
  - ប្រមូលដ្ឋី និងសំរបសំរូលដ៏ពុករិក
  - តាមដានរឿងការប្រប់គ្រងគណនឹតិសស
  - ប្រមូលដ្ឋី និងសំរបសំរូលភាពចំណាយបេស់ក្រសួង
  - គ្រប់គ្រងបន្ទុកគណនីរបស់ការរន្ធផ្លូវត្រូវឱ្យបន្ទុកមុនដារណៈ
  - ប្រមូលដ្ឋីទាំងរាយជីវិការក្រសួង គ្រប់គ្រងការរៀបចំជួលដុលសំការ: និងធ្វើបញ្ជីការពើកណ្តុះកណ្តាល
  - ធ្វើកម្មិតចំណាយបែងចែកប្រែងអន្តែៗ: និងគ្រប់គ្រងបន្ទុក
  - ការសំរាប់ជាប្រចាំ នូវសាលាអប៊ូត និងអណ្តាសេយ្យបាត់

- សកម្មភាពខាងហិរញ្ញវត្ថុ និងបន្ទុកគណនី
- ផ្តល់ពិនិត្យបច្ចេកទេស នៃការប្រពិបត្តិធម្មកម្មសាធារណៈ ។

នាយកដ្ឋានគណន៍យុវជន និងហិរញ្ញវត្ថុ ដើរសារជាមួយប្រធាននាយកដ្ឋាន ០១ រប និងអមជាយអនុប្រធាននាយកដ្ឋានជាតិនូយារ បាយការចំណាំ ។

### ចារ្យក្រា ៦ .-

បទប្បញ្ញតិទាំងម្រាយលកដែលដូចមួយពីអនុក្រឹត្យនេះ ត្រូវទូរដារនិភាករណ៍ ។

### ចារ្យក្រា ៧ .-

ដែលត្រូវទទួលបន្ទុកទិន្នន័យការគណៈដែលត្រូវ ដែលត្រូវក្រសួងទេសចរណ៍ ដែលត្រូវក្រសួងសេដ្ឋកិច្ច “ និងហិរញ្ញវត្ថុ ដែលខាងការ នៃដែលខាងការដ្ឋានមុខងារសាធារណៈ ដែលត្រូវ និងដែលខាងការត្រូវក្រសួង សាច់សាក់ពីនេះ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ។

### ចារ្យក្រា ៨ .-

អនុក្រឹត្យនេះចូលជាគារមានចាប់ពីថ្ងៃចុះបញ្ជីលេខាមេះពេទ្យ ។

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០០២



ព្រះនំពេជន

### អគ្គនៃទំនាក់ទំនង

- ក្រសួងប្រះបរាណការណ៍រៀង
- អគ្គលេខាឌការដ្ឋានអនុក្រឹត្យសកា
- អគ្គលេខាឌការដ្ឋានរដ្ឋមន្ត្រី
- ខ្លួនការិយសរូបនាយកដ្ឋានមួយមួយ
- គុម្ភប្រាការ ៧
- កកសារ - កាលបរិច្ឆេទ